



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក

របាយការណ៍ប្រចាំឆ្នាំ

២០២៤

មាតិកា

០១

ចំណាប់អារម្មណ៍របស់ថ្នាក់គ្រប់គ្រង

- | | |
|---|---|
| ១. ចំណាប់អារម្មណ៍របស់ប្រធាននាយិកាប្រតិបត្តិ | ១ |
| ២. គណៈគ្រប់គ្រង | ៣ |

០២

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក

- | | |
|----------------------------|---|
| ១. សាវតាររបស់គ្រឹះស្ថាន | ៧ |
| ២. ទស្សនៈវិស័យ និងបេសកកម្ម | ៧ |
| ៣. គុណតម្លៃ | ៧ |
| ៤. ទិន្នន័យសំខាន់ | ៨ |
| ៥. រចនាសម្ព័ន្ធគ្រប់គ្រង | ៩ |

០៣

ការគ្រប់គ្រងផលិតផលឥណទាន

- | | |
|-----------------------------|----|
| ១. ផលិតផល និងសេវាកម្មឥណទាន | ១០ |
| ២. ការគ្រប់គ្រងហានិភ័យឥណទាន | ១១ |

០៤

សកម្មភាពបុគ្គលិក

- | | |
|---|----|
| ១. បណ្តុះបណ្តាល និងបង្កើនសមត្ថភាពរបស់បុគ្គលិក | ១២ |
| ២. បំពេញការងារជាក្រុម | ១២ |

០៥

របាយការណ៍សវនកម្មមីក្រូហិរញ្ញវត្ថុ

- | | |
|------------------------------------|----|
| ១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល | ១៣ |
| ២. របាយការណ៍របស់សវនករឯករាជ្យ | ១៥ |
| ៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ | ១៨ |
| ៤. របាយការណ៍លទ្ធផលពិស្តារ | ១៩ |
| ៥. របាយការណ៍បម្រែបម្រួលមូលធន | ២០ |
| ៦. របាយការណ៍លំហូរសាច់ប្រាក់ | ២១ |

០១

ចំណាប់អារម្មណ៍របស់ថ្នាក់គ្រប់គ្រង

១. ចំណាប់អារម្មណ៍របស់ប្រធាននាយិកាប្រតិបត្តិ



នៅក្នុងឆ្នាំ ២០២៤ នេះសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាគឺនៅមិនទាន់ត្រលប់ទៅរកភាពប្រក្រតីវិញនៅឡើយទេ បន្ទាប់ពីរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ១៩ សំពាធពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន ធ្វើអោយផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល នៅតែបន្ត រួមទាំងប្រទេសកម្ពុជាផងដែរ។ កត្តាទាំងនេះបង្កឲ្យតម្រូវការ ហិរញ្ញប្បទានលំនៅដ្ឋាន និងអាជីវកម្មដែលមានកម្រិតទាប និងមធ្យម សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅមិនទាន់មានការកើនឡើងនៅឡើយ។ ទោះជាយ៉ាងណា នៅក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក នៅតែបន្តផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ដែលមានស្ថេរភាព និងភាពយកចិត្តទុកដាក់ដល់អតិថិជនខ្ពស់ បើទោះបីជាសេដ្ឋកិច្ចទាំងមូលនៅតែបន្តប៉ះពាល់ក៏ដោយ។


ដើម្បីទទួលបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក នៅតែបន្តធ្វើការកែលម្អ ទៅលើលក្ខខណ្ឌផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីអោយសមស្របទៅតាមតម្រូវការគ្រប់ប្រភេទរបស់អតិថិជន និងក៏ដើម្បីចូលរួមនូវយន្តការឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ក្រោមការនាំពីធនាគារជាតិនៃកម្ពុជាមកដល់គ្រប់គ្រឹះស្ថានទាំងអស់ ក្នុងផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពកាន់តែប្រសើរជូនដល់អតិថិជន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក បានកំណត់ផែនការយុទ្ធសាស្ត្រជាក់លាក់ ក្នុងគោលបំណងបន្តការអភិវឌ្ឍន៍ក្រុមការងារឲ្យពេញពេញទៅដោយសមត្ថភាព ការសហការដែលចុះសម្រុងនិងរលូន វប្បធម៌ការងារល្អប្រសើរ ព្រមទាំងបន្តផ្តល់ការលើកទឹកចិត្តដល់បុគ្គលិក។ គ្រឹះស្ថានរីករាយទទួលយកនូវគំនិតថ្មីៗរបស់បុគ្គលិក មតិយោបល់ពីអតិថិជន ដើម្បីការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់គ្រឹះស្ថាន។

ជាចុងក្រោយយើងខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេក្នុងការចូលរួមគាំទ្រ ក៏ដូចជាការសហការគ្នាយ៉ាងសកម្មប្រកបដោយឆន្ទៈខ្ពស់ និងភាពស្មោះត្រង់ ដើម្បីឲ្យគ្រឹះស្ថានរីកចម្រើន។

យើងខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់សម្រាប់ការជួយជ្រោមជ្រែងដោយងាករ និងការខិតខំប្រឹងប្រែងដើម្បីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក បានរីកចម្រើន ដោយបានឆ្លងកាត់ឧបសគ្គជាច្រើនឆ្នាំកន្លងមក។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធចំពោះការណែនាំ និងគាំទ្រចាប់តាំងពីគ្រឹះស្ថានដំណើរការដំបូងរហូតមកដល់បច្ចុប្បន្ន។ យើងខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំ និងរំពឹងថាអ្នកទាំងអស់គ្នា នៅតែបន្ត ជ្រុមជ្រែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក ដើម្បីភាពរីកចម្រើន និងជោគជ័យក្នុងវិស័យនេះ។

ប្រធាននាយកប្រតិបត្តិ



លោកស្រី អ៊ីង សេង



លោកស្រី លីម សាគូ នាយិកាប្រតិបត្តិការ

លោកស្រី **លីម សាគូ** បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅសកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០០៦ ។

បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររួច លោកស្រីបានចូលបម្រើការងារនៅ ធនាគារ កម្ពុជា អាស៊ី ចំកាត់ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៨ មានតួនាទីជាបេឡាធីកា ។

ឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣ លោកស្រីបានចូលបម្រើការងារនៅក្រុមហ៊ុន ហ្គេលឌីន ហូជូន អិលធីឌី មានតួនាទីជាបុគ្គលិកផ្នែកលក់ ។

លោកស្រីបានចូលបម្រើការងារនៅ ធនាគារ ប្រៃសណីយ៍កម្ពុជា កអ អស់រយៈពេល ៥ឆ្នាំ. ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩ មានតួនាទីជាមន្ត្រីប្រតិបត្តិការសាខា រយៈពេល ១ឆ្នាំ

និងមានតួនាទីជាមន្ត្រីប្រតិបត្តិការ ជាន់ខ្ពស់រយៈពេល ៤ឆ្នាំ ។

លោកស្រីបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតបច្ចុប្បន្ន មានតួនាទីជា **នាយិកាប្រតិបត្តិការ** ដើម្បីទទួលខុសត្រូវលើ ការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថាន ដឹកនាំ និងត្រួតពិនិត្យដោយឯករាជ្យលើមុខងារប្រតិបត្តិ ជាមន្ត្រីប្រតិបត្តិ ដែលមានតួនាទីទទួលខុសត្រូវលើការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងការងារ ការយកចិត្តទុកដាក់ស្គាល់អតិថិជន ដើរតួនាទីជាអ្នកសម្របសម្រួល និងទំនាក់ទំនងជាមួយ នាយកដ្ឋានសវនកម្ម ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ។



លោក ឈឹម កេរ្តិ៍ នាយករង្វង់ហិរញ្ញវត្ថុ

លោក ឈឹម កេរ្តិ៍ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០០៤ និង បន្តសិក្សាយកថាភូតាច្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ គណនេយ្យហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដោយបានបញ្ចប់ការសិក្សាក្នុងអំឡុងឆ្នាំ២០១៤ ។

បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានបន្តបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៥ ក្នុងមុខងារ ជាច្រើនដូចជា បុគ្គលិកផ្នែកគណនេយ្យ បុគ្គលិកផ្នែកសវនកម្ម ហិរញ្ញវត្ថុ បុគ្គលិកផ្នែកគណនេយ្យគ្រប់គ្រង និងជាអ្នកឯកទេស បឋមគ្រប់គ្រងឥណទាន ។

ចាប់ពីដើមឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៩ លោកមានបទពិសោធន៍ការងាររយៈពេល ៤ឆ្នាំ នៅបណ្តាក្រុមហ៊ុន និង គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗក្នុងមុខងារជា នាយកការិយាល័យហិរញ្ញវត្ថុ ។

បច្ចុប្បន្នលោកបានចូលមកបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកជី ស៊ុកស៍ ហ្វាយនែន ម.ក ក្នុងមុខតំណែងជា **នាយករង្វង់ហិរញ្ញវត្ថុ** ចាប់ពីថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ដើម្បីទទួលខុសត្រូវក្នុងការរៀបចំការងារផ្នែកហិរញ្ញវត្ថុ របស់ស្ថាប័នឲ្យមានបែបបទស្តង់ដារត្រឹមត្រូវ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យស្ថាប័នប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព និងការរៀបចំផែនការ យុទ្ធសាស្ត្រនានា ដើម្បីទទួលបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ ។



លោក ប៊ុន ណារិន្ទឌី នាយកសវនកម្មផ្ទៃក្នុង

លោកប៊ុន ណារិន្ទឌី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិក្នុងឆ្នាំ ២០១៤ និងបានបញ្ចប់ការសិក្សាសញ្ញាបត្រអន្តរជាតិលើជំនាញ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់សហគ្រាសតូច និងធម្មតា (CIFRS For SME) និងសញ្ញាបត្រពន្ធដារកម្ពុជា (Cambodian Tax) នៅវិទ្យាស្ថាន CamEd Business School។ បច្ចុប្បន្នខ្ញុំក៏កំពុងបន្តការសិក្សានៅ វិទ្យាស្ថាន CamEd លើវគ្គសិក្សា ACCA បន្តទៀតផងដែរ ។

លោកមានបទពិសោធន៍ការងារលើផ្នែកសវនកម្មផ្ទៃក្នុង រយៈពេលជិត ៩ឆ្នាំគិតចាប់ពីឆ្នាំ ២០១៦មកដល់បច្ចុប្បន្ន លើពីរវិស័យធំៗ គឺទី១នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរយៈពេលជាង ៦ឆ្នាំ និងទី២នៅ ក្រុមហ៊ុនធានារ៉ាប់រងទូទៅរយៈពេល ២ឆ្នាំកន្លះ។ ដោយកាន់មុខងារពីសវនករផ្ទៃក្នុង សវនករផ្ទៃក្នុងជាន់ខ្ពស់ ប្រធានផ្នែកសវនកម្មផ្ទៃក្នុង និងនាយកសវនកម្មផ្ទៃក្នុង។ ហើយពីមុនឆ្នាំ ២០១៦ ខ្ញុំក៏ធ្លាប់កាន់ផ្នែក ធនធានមនុស្ស និងរដ្ឋបាលរយៈពេល ២ឆ្នាំ នៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ



លោកស្រី ទ្រី ថាវី ប្រធានបេឡាធិការ

លោកស្រី ទ្រី ថាវី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ ពុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១៤ ។ លោកស្រីបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៩ ក្នុងមុខងារតួនាទីដូចជា ហិរញ្ញិក អ្នកបញ្ចូលទិន្នន័យ និងជាមន្ត្រីសេវាអតិថិជន ។

បច្ចុប្បន្នលោកស្រីបានចូលមកបម្រើការងារក្នុងគ្រឹះស្ថាន ស៊ុកធី ស៊ុកស៍ ហ្វាយនែន មក មុខតំណែង ជា**ប្រធានបេឡាធិការ** ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ ដើម្បីទទួលខុសត្រូវក្នុងការរៀបចំការងារផ្នែកប្រតិបត្តិការរបស់ស្ថាប័នឲ្យមាន បែបបទ ស្តង់ដារត្រឹមត្រូវ និងរៀបចំដឹកនាំការងារក្នុងការបម្រើសេវាជូនដល់អតិថិជនប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ។



**អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ស៊ុកធី ស៊ុកស៍ ហ្វាយនែន ប.ក**



១. សាវតាររបស់គ្រឹះស្ថាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក បានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបាន ចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០៣៩៧០៣ ។ នៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៩ គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ដើម្បីប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ។ ទីស្នាក់ការដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅទីតាំង ផ្ទះលេខ៤០ ផ្លូវជាតិលេខ១ ភូមិតាដៅ សង្កាត់និរោធិ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់គ្រឹះស្ថានគឺផ្តល់សេវាប្រាក់កម្ចីដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលជាប្រភេទបុគ្គល និងនីតិ បុគ្គល ។

ចំពោះដើមទុនក្នុងការបង្កើតគ្រឹះស្ថាននេះឡើងគឺរួមមានម្ចាស់ភាគហ៊ុនចំនួនពីររូបរួមមានគឺលោក LEE KOK HENG JEREMIAH និងលោកស្រី ហ៊ីង សោភ័ណ្ឌ ក្នុងចំនួនទឹកប្រាក់សរុប ៣.០០០.០០០ដុល្លារអាមេរិក ។

២. ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ ៖

គឺក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលអាចស្រូបយកចំណែកទីផ្សារល្បឿនបំផុត តាមរយៈការផ្តល់ជម្រើសផលិតផល និងសេវាកម្មមីក្រូហិរញ្ញវត្ថុសំបូរបែប តាមតម្រូវការរបស់អតិថិជន មានលក្ខណៈប្រកួតប្រជែងខ្ពស់ទាំងតម្លៃនិងការច្នៃប្រឌិត សំដៅរក្សានិរន្តរភាពគ្រឹះស្ថានយូរអង្វែង និងចូលរួមចំណែកក្នុងការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

បេសកកម្ម ៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក បានកំណត់នូវបេសកកម្មរួចជាស្រេចនូវគោលដៅដើម្បី ក្លាយជាស្ថា ប័នឈានមុខគេក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុ និងការបម្រើសេវាល្អប្រសើរជូនអតិថិជនប្រកបដោយតម្លាភាព និងការទទួល ខុសត្រូវខ្ពស់។

៣. គុណតម្លៃ

ផ្តល់នូវសេវាកម្មដ៏ល្អប្រកបដោយវិជ្ជាជីវៈខ្ពស់ទៅដល់អតិថិជន ហើយផលិតផលសេវាកម្មឆ្លើយតបទៅនឹងតម្រូវការរបស់ អតិថិជនផងដែរ ។ បុគ្គលិកទាំងអស់ធ្វើការប្រកបដោយភាពស្មោះត្រង់ និងមានចំណេះជំនាញពិតប្រាកដ និងមានការ សហការគ្នាក្នុងការធ្វើការបានយ៉ាងល្អប្រសើរ ។

៤. ទិន្នន័យសំខាន់ៗ

ផ្នែកប្រតិបត្តិការ (ចំនួនទឹកប្រាក់គិតជាដុល្លារ)

២០២៤

២០២៣

ចំនួនបុគ្គលិក

១០

០៩

ចំនួនអតិថិជនសកម្ម

៥១

៥៦

ចំនួនឥណទានសកម្ម

៣៨

៤១

ឥណទានចំពោះអតិថិជន

២.៤២៦.៤៥០

២.៦០៧.៨៦៧

ចំនួនទឹកប្រាក់ហានិភ័យឥណទាន

១៨៨.៥៨៤

១៨៨.៥៨៤

អត្រាហានិភ័យឥណទាន

៨%

៧%

ចំនួនទឹកប្រាក់ឥណទានមិនដំណើរការ

១៨៨.៥៨៤

១៨៨.៥៨៤

អត្រាឥណទានមិនដំណើរការ

៨%

៧%

ផ្នែកហិរញ្ញវត្ថុ (ចំនួនទឹកប្រាក់គិតជាដុល្លារ)

២០២៤

២០២៣

ទ្រព្យសកម្ម

២.៦៧៩.៧៣៦

២.៧៨៦.៩២៥

ទ្រព្យអកម្ម

៩.៦៩៥

១២.៤៤៧

ទ្រព្យម្ចាស់

២.៦៧០.០៤១

២.៧៧៤.៤៧៨

ចំណូលការប្រាក់

២២១.៦៨៨

២៤៣.១៨៨

ចំណូលផ្សេងៗ

៣.២០៨

២.៦៩៨

ចំណាយប្រតិបត្តិការ និងចំណាយផ្សេងៗ

(៣២៩,៣៣៣)


(៣៥៨.៩១២)

ប្រាក់ចំណេញ/ខាត ក្រោយបង់ពន្ធ

(១០៤,៤៣៧)

(១១៣.០២៦)

៥. រចនាសម្ព័ន្ធគ្រប់គ្រង



០៣

ការគ្រប់គ្រងផលិតផលឥណទាន

១. ផលិតផល និងសេវាកម្មឥណទាន

សម្រាប់ផលិតផលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក គឺផ្តល់ប្រាក់កម្ចី ដែលជាឥណទានផ្តល់ទៅឲ្យអតិថិជនទូទៅទាំងរូបវន្តបុគ្គល និងនីតិបុគ្គលិក ទៅតាមតម្រូវការផ្សេងៗ ។

- អតិថិជនជារូបវន្តបុគ្គល គឺជាឯកត្តជនទាំងឡាយណាដែលមានតម្រូវការឥណទានដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន ដូចជាឥណទានគេហដ្ឋាន ឥណទានរយៈពេលខ្លី ឥណទានរយៈពេលវែង ឥណទានសម្រាប់ទូទាត់ទំនិញ និង ឥណទានសម្រាប់និស្សិតយកទៅបន្តការសិក្សា ។
- អតិថិជនជានីតិបុគ្គល គឺជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងក្រុមហ៊ុនទាំងឡាយណាដែលមានតម្រូវការសាច់ប្រាក់យកទៅធ្វើទុនបង្វិលក្នុងការប្រតិបត្តិការអាជីវកម្ម រួមទាំងការបង្កើតអាជីវកម្មថ្មី និងក្នុងគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួនដែលមានស្រាប់ ។

ផលិតផលឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក មានចំនួន ៦ ប្រភេទ គឺ ឥណទានគេហដ្ឋាន ឥណទានរយៈពេលខ្លី ឥណទានរយៈពេលវែង ឥណទានសម្រាប់ទូទាត់ទំនិញ ឥណទាននិស្សិត និងឥណទានយានជំនិះ ។

១.១. ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋានត្រូវបានផ្តល់ជូនអតិថិជនរូបវន្តបុគ្គលទូទៅក្នុងគោលបំណង សម្រាប់ទិញគេហដ្ឋានថ្មី ការសាងសង់គេហដ្ឋានថ្មី និង ការជួសជុលកែលម្អគេហដ្ឋាន ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៣០ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន២របៀបគឺសងចេញរៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬកន្លះការប្រាក់ រៀងរាល់ខែ ។

១.២. ឥណទានរយៈពេលខ្លី

ឥណទានរយៈពេលខ្លីត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៣ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន៣របៀបគឺសងចេញរៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬកន្លះការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៣. ឥណទានរយៈពេលវែង

ឥណទានរយៈពេលវែងត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ២០ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន៣របៀបគឺសងចេញរៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមថេរ ឬកន្លះការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៤. ឥណទានសម្រាប់ទូទាត់ទំនិញ

ឥណទានសម្រាប់ទូទាត់ទំនិញត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គលសម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៥ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មាន៣របៀបគឺ

សងចេរៀងរាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមចេរ បូកនឹងការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែ ការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៥. ឥណទាននិស្សិត

ឥណទាននិស្សិតត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល សម្រាប់តម្រូវការប្រើប្រាស់ក្នុងការបង់ថ្លៃក្នុងការសិក្សា ។ ឥណទាន អាចមានរយៈពេលខ្លីរហូតដល់៥ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មានការរៀបចំគឺសងចេរៀងរាល់ខែរវាងប្រាក់ដើម និង ការប្រាក់ និងមួយទៀតសងដើមចេរ បូកនឹងការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ខែ ប្រាក់ដើមសងចុងគ្រា ។

១.៦. ឥណទានយាន្តជំនិះ

ឥណទានសម្រាប់យាន្តជំនិះត្រូវបានផ្តល់ជូនអតិថិជនជារូបវន្តបុគ្គល និងជានីតិបុគ្គល សម្រាប់តម្រូវការប្រើប្រាស់ក្នុងការទិញ យាន្តជំនិះ ។ ឥណទានអាចមានរយៈពេលខ្លីរហូតដល់ ៧ឆ្នាំ ហើយចំណែកឯការបង់សងត្រលប់មានការរៀបចំគឺសងចេរៀង រាល់ខែរវាងប្រាក់ដើម និងការប្រាក់ និងមួយទៀតសងដើមចេរ បូកនឹងការប្រាក់ រៀងរាល់ខែ និងទី៣គឺសងតែការប្រាក់រាល់ ខែ ប្រាក់ដើមសងចុងគ្រា ។

២. ការគ្រប់គ្រងហានិភ័យឥណទាន

យើងឃើញថាឥណទានវាជាផលិតផលស្នូលរបស់គ្រឹះស្ថាន ហើយក៏ជាប្រភពចំណូលតែមួយគត់សម្រាប់ឲ្យអាជីវកម្មមួយ នេះដំណើរការទៅមុខបាន អាចនិយាយបានថាវាជាក្បាលម៉ាស៊ីនដែលរុញឲ្យស្ថាប័នទាំងមូលអាចធ្វើដំណើរទៅមុខបាន ។ ដូច្នេះសម្រាប់ការមើលថែទាំសុខភាពឥណទានឲ្យបានល្អ វាជាកត្តាសំខាន់បំផុតរបស់គ្រឹះស្ថាន ដែលត្រូវយកចិត្តទុកដាក់ឲ្យ ខ្លាំងដើម្បីទទួលបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

ដើម្បីឆ្លើយតបទៅនឹងការចង់បាននេះគ្រឹះស្ថានត្រូវមានការគ្រប់គ្រងឥណទានមួយច្បាស់លាស់ ត្រឹមត្រូវតាមរយៈការដាក់ ចេញនូវគោលការណ៍ និងនីតិវិធីផ្សេងៗ សម្រាប់ការអនុវត្តក្នុងការគ្រប់គ្រងឥណទាន ។ ក្នុងការគ្រប់គ្រងទៅលើហានិភ័យ ឥណទានគឺចាប់តាំងពីពេលបញ្ចេញឥណទាន រហូតដល់ឥណទានត្រូវបានបញ្ចប់ ។

សម្រាប់ការងារគ្រប់គ្រងហានិភ័យឥណទានតាមរយៈចំណុចជាច្រើនដែលត្រូវបំពេញក្នុងការបង្ការ រួមមានឯកសារគ្រាំទ្រលក្ខណៈផ្លូវច្បាប់នានាដោយមានការដឹងលឺពីសំណាក់មេធាវីឯករាជ្យមួយ រវាងគ្រឹះស្ថានជាមួយនឹងអតិថិជន ការវាយតម្លៃលើ ទ្រព្យដាក់បញ្ចាំដោយក្រុមហ៊ុនមានវិជ្ជាជីវៈត្រឹមត្រូវ និងមានតម្លាភាព ការត្រួតពិនិត្យសុខភាពឥណទានមុនបញ្ចេញ និងការ វាយតម្លៃឥណទានតាមបច្ចេកទេសត្រឹមត្រូវជៀសវាងហានិភ័យទៅថ្ងៃក្រោយ ។

ក្រោយពីការបញ្ចេញឥណទានក៏មានធ្វើការកត់ត្រាតាមដានយ៉ាងហ្មត់ចត់ត្រឹមត្រូវដោយបុគ្គលិកជំនាញលើអតិថិជននីមួយៗ ដើម្បីឲ្យដឹងពីព័ត៌មានអតិថិជនសងត្រលប់គ្រប់ចំនួន ឬបង់សងយឺតយ៉ាវជាដើម ។ មន្ត្រីឥណទាន ទទួលបន្ទុកត្រូវធ្វើការ ទំនាក់ទំនងទៅអតិថិជនដើម្បីបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការសងត្រលប់មកគ្រឹះស្ថាន ឲ្យបានទាន់ពេល ព្រមទាំង តាមដានរាល់ស្ថានភាពសេដ្ឋកិច្ចរបស់អតិថិជនជាប្រចាំផងដែរ ។

០៤

សកម្មភាពបុគ្គលិក

១. ការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពរបស់បុគ្គលិក

ការបណ្តុះបណ្តាលជាកត្តាសំខាន់មួយដែលមិនអាចខ្វះបាន ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទៅតាមសម័យកាលដែលមានការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក តែងតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលបុគ្គលិកទាំងអស់ជាប្រចាំដើម្បីពង្រឹងគុណភាពសេវាកម្មដែលផ្តល់ឲ្យអតិថិជនឲ្យបានល្អប្រសើរ និងការងារមានភាពរលូនទៅមុខ ។

គ្រឹះស្ថានតែងតែមានវគ្គបណ្តុះបណ្តាលផ្ទៃក្នុងនៅតាមនាយកដ្ឋាននីមួយៗ ដើម្បីឲ្យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយមិនត្រឹមតែប៉ុណ្ណោះបុគ្គលិកជំនាញនីមួយៗក៏ត្រូវបានទទួលការយល់ដឹងនូវចំណេះជំនាញផ្សេងៗ ដែលទាក់ទងនឹងការងារ តាមរយៈសិក្ខាសាលានានានៅខាងក្រៅផងដែរ ដើម្បីពង្រឹងចំណេះដឹងឲ្យទូលំទូលាយឥតឈប់ឈរ ។ ជាលទ្ធផលដើម្បីជំរុញឲ្យអង្គភាពទាំងមូលរីកចម្រើនទៅមុខ ។

២. ការបំពេញការងារជាក្រុម

ជាការពិតណាស់សម្រាប់វប្បធម៌ការងារធ្វើការងារជាក្រុម ចូលរួមសហការគ្នា មានការប្រាស្រ័យទាក់ទងល្អទៅវិញទៅមក ដើម្បីឲ្យមានភាពរីកចម្រើនក្នុងអង្គភាពមួយ ។ ក្នុងនោះបុគ្គលិកក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ុកធី ស៊ុកស៍ ហ្វាយនែន ម.ក មានការសហការគ្នាយ៉ាងល្អពីផ្នែកមួយទៅផ្នែកមួយ ចេះជួយគ្នា បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ចេះយល់អាជ្ញាស្រ័យគ្នា មានទំនាក់ទំនងល្អ ក្នុងគោលបំណងធ្វើឲ្យការងារមានភាពរលូន និងមានភាពរីករាយក្នុងការងារ ។

០៥

របាយការណ៍សវនកម្មហិរញ្ញវត្ថុ

១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក សូមដាក់បង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីក្រុមហ៊ុន

ស៊ុកធី ស៊ុកស័ ហ្វាយនែន ម.ក (“ក្រុមហ៊ុន”) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្រោមបញ្ជីការលេខ ០០០៣៩៧០៣។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃ កម្ពុជា (“NBC”) ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាស្ថាប័នមីក្រូហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅផ្ទះលេខ៤០ ក្រុម៤ ផ្លូវជាតិលេខ១ ភូមិតាដៅ សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុដល់អាជីវកម្មជាច្រើនប្រភេទ ជាពិសេសសម្រាប់សហគ្រិនធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

លទ្ធផលប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុននាការបរិច្ឆេទនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

ក្រុមប្រឹក្សាភិបាលពុំបានផ្តល់អនុសាសន៍ឱ្យធ្វើការទូទាត់ភាគលាភណាមួយឡើយក្នុងការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ និងនាការបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ មុខតំណែង

កាលបរិច្ឆេទតែងតាំង

លោក Lee Kok Heng Jeremiah

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩

លោកស្រី ហ៊ីង សោភ័ណ្ឌ

សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩

លោក ឡេង សុខលី

សមាជិកក្រុមប្រឹក្សាភិបាល

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩

សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនស្នងការគណនេយ្យ ម៉ូរីសុនកាក់ អិមខេអេអិច - អ៊ីខានធីង ឯ.ក។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចធ្វើការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ និង

លទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពចរន្តសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបិទបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវអោយក្រុមប្រឹក្សាភិបាល ៖

- ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល
- ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន តាមគោលការណ៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”) ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវអោយប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗ វិធានថ្មីនេះត្រូវបានបង្ហាញ និង ពន្យល់អោយបានច្បាស់លាស់ និង កំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ) ត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវ និង ប្រពន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព
- ឃ) វាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធភាព លើរាល់ការសំរេចចិត្ត និងចាត់វិធានការដែលមាន សារៈសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវការដូចមានចែងខាងលើ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **ស៊ីកអ៊ី ស៊ីកស៍ ហ្វាយនែន ម.ក** សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានភ្ជាប់ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ និងប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទបានបិទបញ្ជីខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

តំណាងឲ្យក្រុមប្រឹក្សាភិបាល

លោក. Lee Kok Heng Jeremiah

ប្រធានក្រុមប្រឹក្សាភិបាល

២. របាយការណ៍សវនកម្មឯករាជ្យ

ជូនចំពោះភាគហ៊ុននិករបស់ស៊ុកស៊ី ស៊ុកស៊ី ហ្វាយនែន ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់របស់ **ស៊ុកស៊ី ស៊ុកស៊ី ហ្វាយនែន ម.ក** (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ព្រមទាំងរបាយការណ៍លទ្ធផលពិស្តារ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ ក្នុងការិយបរិច្ឆេទចប់ខាងលើ និងកំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដោយរួមមានគោលការណ៍គណនេយ្យសំខាន់ៗ។

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ និង ប្រសិទ្ធភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “CIFRS for SMEs”)។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃ **ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រមសីលធម៌សម្រាប់គណនេយ្យករអាជីព របស់ក្រុមប្រឹក្សា ស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (“IESBA Code”) និងលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវផ្សេងទៀតរបស់យើងខ្ញុំនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ និងរបាយការណ៍ប្រចាំឆ្នាំ ដែលបានរំពឹងទុកថានឹងរៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ។ ហើយយើងខ្ញុំមិនផ្តល់ការធានាក្នុងទម្រង់បែបណាមួយឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាតើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្ត ឬទេ។

ប្រសិនបើ ផ្នែកតាមការងារដែលយើងខ្ញុំ ធ្វើសវនកម្មលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃ របាយការណ៍របស់សវនករ យើងខ្ញុំសន្មតថាមានកំហុសជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ ទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នៅក្នុងករណីនេះឡើយ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងជាអ្នក ទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មានកំហុសឆ្គងជា សារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បីបន្ត និរន្តរភាពនៃដំណើរការអាជីវកម្ម បង្ហាញតាមការពាក់ព័ន្ធនូវករណីដែលទាក់ទងទៅនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យ លើកលែងតែថ្នាក់ដឹកនាំមានបំណងជម្រះបញ្ជីក្រុមហ៊ុន ឬ បញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមានជម្រើសណាផ្សេងពីនេះ ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករទៅលើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាដោយសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមាន កំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ) និងដើម្បីចេញរបាយការណ៍សវនកម្ម ដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺជាការធានាដែលមានកម្រិតខ្ពស់ ប៉ុន្តែ មិនមែនជាការធានាមួយដែលថា សវនកម្មធ្វើឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញ កំហុសឆ្គងជាសារវន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើតឡើងពីការបន្លំ ឬភាន់ច្រឡំ និងត្រូវ បានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាមួយ ពួកវាអាចនឹងត្រូវបានគេរំពឹងដោយសមរម្យថានឹង មានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ផ្នែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។ ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំធ្វើការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និង រក្សាមជ្ឈិមធុននិយមវិជ្ជាជីវៈ នៅក្នុងការធ្វើសវនកម្ម។ យើងខ្ញុំក៏ ៖

- ក) ធ្វើការកំណត់អត្តសញ្ញាណនិងវាយតម្លៃហានិភ័យ នៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ មិនថាដោយសារ ការក្លែងបន្លំ ឬការភាន់ច្រឡំ និងធ្វើការរៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និង ទទួលបាននូវភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់មតិ របស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងសំខាន់ៗ ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាង កំហុសនៃការភាន់ច្រឡំ ដោយសារកំហុសឆ្គងនៃការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការក្លែងបន្លំ ការលុប ចោលដោយចេតនា ការបង្ហាញខុស ឬការមិនធ្វើតាមការត្រួតពិនិត្យផ្ទៃក្នុង។

- ខ) ទទួលបានការយល់ដឹងអំពីការត្រួតពិនិត្យផ្ទៃក្នុងទាក់ទងនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងបស់ក្រុមហ៊ុនទេ។
- គ) ធ្វើការវាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផលនៃការប៉ាន់ប្រមាណគណនេយ្យ ប្រសិនបើមាន និងការបង្ហាញពាក់ព័ន្ធដែលធ្វើឡើងដោយថ្នាក់ដឹកនាំ។
- ឃ) ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគ្រឹះនិរន្តរភាពអាជីវកម្ម នៃការចុះបញ្ជីគណនេយ្យរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើភស្តុតាងសវនកម្មដែលបានទទួល ថាភាពមិនប្រាកដប្រជាទាក់ទងនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌ ដែលអាចបង្កឱ្យមានការសង្ស័យយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនប្រាកដប្រជា តម្រូវឱ្យយើងខ្ញុំទាញការចាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ចំពោះការបង្ហាញព័ត៌មានដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញបែបនេះមិនគ្រប់គ្រាន់ ធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការអាជីវកម្ម។
- ង) ធ្វើការវាយតម្លៃ ការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រតិបត្តិការ និងព្រឹត្តិការណ៍សំខាន់ៗ ក្នុង លក្ខណៈដែលសម្រេចបាននូវការបង្ហាញដោយសមស្រប ។

យើងខ្ញុំធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចរបស់ក្រុមហ៊ុន ពាក់ព័ន្ធទៅនឹងវិសាលភាព និងពេលវេលាធ្វើសវនកម្មដែលបានគ្រោងទុក និងកំហុសឆ្គងសំខាន់ៗដែលរកឃើញ ដោយរួមមានកង្វះខាតសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំកំណត់បានក្នុងអំឡុងពេលធ្វើសវនកម្ម។

ក្នុងនាមម្ចីវីសុនកាក់ អិមខេអេ

ម្ចីវីសុនកាក់ អិមខេអេ

ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មឯករាជ្យ


កាក់ ភី
 ភាគទុនិកថ្នាក់ដឹកនាំ


ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥

៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ទ្រព្យសកម្ម	កំណត់ សំគាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៤	៦,៤៨១	២៦,០៨៦	២,៦២៧	១០,៧៣១
សមតុល្យជាមួយធនាគារជាតិ	៥	១៥៥,៦៤៣	៦២៦,៤៦៣	១៥៣,៧១២	៦២៧,៩១៤
សមតុល្យជាមួយធនាគារផ្សេងទៀត	៦	២៧៣,៦៧១	១,១០១,៥២៦	១០៥,២២១	៤២៩,៨២៨
ឥណទាន ចំពោះអតិថិជន	៧	២,២២០,០១១	៨,៩៣៥,៥៤៤	២,៤៨៥,១៤៩	១០,១៥១,៨៣៤
ទ្រព្យសកម្មផ្សេងៗ	៨	២០,៤៦៥	៨២,៣៧២	២០,២៨៣	៨២,៨៥៦
ទ្រព្យ និងបរិក្ខារ	៩	-	-	១,០៤២	៤,២៥៧
ទ្រព្យអរូបី	១០	១,៥៩២	៦,៤០៨	១៣,០៥២	៥៣,៣១៧
ពន្ធពន្យាសកម្ម	២០(គ)	១,៨៧៣	៧,៥៣៩	៥,៨៣៩	២៣,៨៥២
សរុបទ្រព្យសកម្ម		២,៦៧៩,៧៣៦	១០,៧៨៥,៩៣៨	២,៧៨៦,៩២៥	១១,៣៨៤,៥៨៩
បំណុល និង មូលធន					
បំណុល					
បំណុលផ្សេងៗ	១១	៩,៥០០	៣៨,២៣៨	១២,១៥៣	៤៩,៦៤៥
បំណុលពន្ធពន្យា	២០(ខ)	១៩៥	៧៨៥	២៩៤	១,២០១
សរុបបំណុល		៩,៦៩៥	៣៩,០២៣	១២,៤៤៧	៥០,៨៤៦
មូលធន និងទុនបំរុង					
ដើមទុន	១២	៣,០០០,០០០	១២,០០០,០០០	៣,០០០,០០០	១២,០០០,០០០
ទុនបម្រុងតាមបទប្បញ្ញត្តិ	១៣	២០,៨៥៥	៨៤,៩០១	-	-
ខាតបង់		(៣៥០,៨១៤)	(១,៤៣០,៨៦៤)	(២២៥,៥២២)	(៩២០,៧៩៩)
ការបកប្រែរូបិយប័ណ្ណ		-	៩២,៨៧៨	-	២៥៤,៥៤២
សរុបមូលធន និងទុនបំរុង		២,៦៧០,០៤១	១០,៧៤៦,៩១៥	២,៧៧៤,៤៧៨	១១,៣៣៣,៧៤៣
សរុបបំណុល និង មូលធន		២,៦៧៩,៧៣៦	១០,៧៨៥,៩៣៨	២,៧៨៦,៩២៥	១១,៣៨៤,៥៨៩

៣. របាយការណ៍លទ្ធផលសកម្មភាព

	កំណត់ សំគាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	១៤	២២១.៦៨៨	៩០២.៤៩២	២៤៣.១៨៨	៩៩៩.៥០៣
ចំណាយលើការប្រាក់	១៥	-	-	(៤.៩៤៤)	(២០.៣២០)
ចំណូលពីការប្រាក់សុទ្ធ		២២១.៦៨៨	៩០២.៤៩២	២៣៨.២៤៤	៩៧៩.១៨៣
ចំណូលពីប្រតិបត្តិការផ្សេងៗ	១៦	៣.២០៨	១៣.០៦០	២.៦៩៨	១១.០៨៩
សោហ៊ុយបុគ្គលិក	១៧	(១៤៦.១៤០)	(៥៩៤.៩៣៦)	(១៣៣.២៧៥)	(៥៤៧.៧៦០)
រំលស់លើទ្រព្យ	១៨	(១២.៥០១)	(៥០.៨៩២)	(១៨.០៤២)	(៧៤.១៥៣)
ចំណាយលើប្រតិបត្តិការផ្សេងៗ	១៩	(៧៩.០៧១)	(៣២១.៨៩៨)	(៧១.៧៥៩)	(២៩៤.៩២៩)
លទ្ធផលពីប្រតិបត្តិការ		(១២.៨១៦)	(៥២.១៧៤)	១៧.៨៦៦	៧៣.៤៣០
សំវិធានធនលើការខាតបង់ឥណទាន	៧	(៨៥.៤៣៣)	(៣៤៧.៧៩៨)	(១១២.៥៣២)	(៤៦២.៥០៧)
លទ្ធផលខាតបង់បង់ពន្ធ		(៩៨.២៤៩)	(៣៩៩.៩៧២)	(៩៤.៦៦៦)	(៣៨៩.០៧៧)
ពន្ធលើប្រាក់ចំណូល	២០ (ក)	(៦.១៨៨)	(២៥.១៩២)	(១៨.៣៦០)	(៧៥.៤៦០)
ខាតក្នុងការវិវឌ្ឍន៍		(១០៤.៤៣៧)	(៤២៥.១៦៤)	(១១៣.០២៦)	(៤៦៤.៥៣៧)
លទ្ធផលស្តារផ្សេងៗ					
ខ្ទង់គណនីដែលបានបែងចែកឡើង					
វិញ្ញាបនបត្រលទ្ធផលសកម្មភាព					
ការបកប្រែរូបិយប័ណ្ណ		-	(១៦១.៦៦៤)	-	(៨៩.៥៧៤)
លទ្ធផលសកម្មភាពសុទ្ធ		(១០៤.៤៣៧)	(៥៨៦.៨៣៨)	(១១៣.០២៦)	(៥៥៤.១១១)

៥. របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ខាតបង្គរ		ការបកប្រែ រូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តុល្យនៅថ្ងៃទី ១ មករា ឆ្នាំ ២០២៣	៣,០០០,០០០	១២,០០០,០០០	១៧,១១៨	៦៩,៧២៥	(១២៩,៦១៤)	(៥២៥,៩៨៧)	៣៤៤,១១៦	២,៨៨៧,៥០៤	១១,៨៨៧,៨៥៤
ខាតក្នុងការិយបរិច្ឆេទ	-	-	-	-	(១១៣,០២៦)	(៤៦៤,៥៣៧)	-	(១១៣,០២៦)	(៤៦៤,៥៣៧)
ប្រែប្រួលទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(១៧,១១៨)	(៦៩,៧២៥)	១៧,១១៨	៦៩,៧២៥	-	-	-
ការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(៨៩,៥៧៤)	-	(៨៩,៥៧៤)
សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៣	៣,០០០,០០០	១២,០០០,០០០	-	-	(២២៥,៥២២)	(៩២០,៧៩៩)	២៥៤,៥៤២	២,៧៧៤,៤៧៨	១១,៣៣៣,៧៤៣
សមតុល្យនៅថ្ងៃទី ១ មករា ឆ្នាំ ២០២៤	៣,០០០,០០០	១២,០០០,០០០	-	-	(២២៥,៥២២)	(៩២០,៧៩៩)	២៥៤,៥៤២	២,៧៧៤,៤៧៨	១១,៣៣៣,៧៤៣
ខាតក្នុងការិយបរិច្ឆេទ	-	-	-	-	(១០៤,៤៣៧)	(៤២៥,១៦៤)	-	(១០៤,៤៣៧)	(៤២៥,១៦៤)
ប្រែប្រួលទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	២០,៨៥៥	៨៤,៩០១	(២០,៨៥៥)	(៨៤,៩០១)	-	-	-
ការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(១៦១,៦៦៤)	-	(១៦១,៦៦៤)
សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៤	៣,០០០,០០០	១២,០០០,០០០	២០,៨៥៥	៨៤,៩០១	(៣៥០,៨១៤)	(១,៤៣០,៨៦៤)	៩២,៨៧៨	២,៦៧០,០៤១	១០,៧៤៦,៩១៥

៦. របាយការណ៍លំហូរសាច់ប្រាក់

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ខាតមុនបង់ពន្ធ	(៩៨,២៤៩)	(៣៩៩,៩៧២)	(៩៤,៦៦៦)	(៣៨៩,០៧៧)
និយ័តកម្ម ៖				
រំលស់លើទ្រព្យអរូបី	១១,៤៥៩	៤៦,៦៥០	១១,៤២៨	៤៦,៩៦៩
រំលស់លើទ្រព្យ និងបរិក្ខារ	១,០៤២	៤,២៤២	៦,៦១៤	២៧,១៨៤
សំវិធានធនលើការខាតបង់ឥណទាន	៨៣,៧៣១	៣៤០,៨៦៩	១១១,៩២៦	៤៦០,០១៦
សំវិធានធន/(ការបង្វិលសង) សមតុល្យនៅធនាគារ	១,៧០២	៦,៩២៩	៦០៦	២,៤៩១
ចំណាយការប្រាក់	-	-	៤,៩៤៤	២០,៣២០
ការលុបចោលទ្រព្យ	-	-	១៨៥	៧៦០
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	(៣១៥)	(១,២៨២)	៤១,០៣៧	១៦៨,៦៦៣
បម្រែបម្រួលក្នុងទ្រព្យសកម្ម និងអសកម្មប្រតិបត្តិការ ៖				
ឥណទានចំពោះអតិថិជន	១៨១,៤០៧	៧៣៨,៥០៨	១៨១,០០២	៧៤៣,៩១៨
ទ្រព្យសកម្មផ្សេងៗ	(១៨២)	(៧៤១)	១,០៦០	៤,៣៥៧
ចំណូលផ្សេងៗ	(២,៦៥៣)	(១០,៨០០)	៣,១១២	១២,៧៩០
សាច់ប្រាក់បានពីក្នុងប្រតិបត្តិការ	១៧៨,៥៧២	៧២៥,៦៨៥	២២៦,២១១	៩២៩,៧៦៥
ចំណាយបង់ពន្ធ (កំណត់សំគាល់ ២០)	(២,៣២១)	(៩,៤៤៩)	(២,៣៨១)	(៩,៧៨៦)
ចំណាយបង់ការប្រាក់	-	-	(១០,០៤៤)	(៤១,២៨១)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	១៧៦,២៥១	៧១៦,២៣៦	២១៣,៧៨៦	៨៧៨,៦៦១
ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	-	-	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	-	-	-	-
ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
សាច់ប្រាក់ទូទាត់ការសងប្រាក់កម្ចី	-	-	(១៥០,០០០)	(៦១៦,៥០០)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញវត្ថុ	-	-	(១៥០,០០០)	(៦១៦,៥០០)
បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៧៦,២៥១	៧១៦,២៣៦	៦៣,៧៨៦	២៦២,១៦២

សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	១១២,៦២៣	៤៦០,០៦៥	៤៨,៨៣៧	២០១,០៦១
ការបកប្រែរូបិយប័ណ្ណ	-	(១៤,៨៥១)	-	(៣,១៥៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ(កំណត់សំគាល់ ២១)	<u>២៨៨,៥៥៩</u>	<u>១,១៦១,៤៥០</u>	<u>១១២,៦២៣</u>	<u>៤៦០,០៦៥</u>

អាសយដ្ឋាន



ផ្ទះលេខ៤០ ផ្លូវជាតិលេខ១ ភូមិតាងៅ សង្កាត់និរោធន
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ



០២៣ ២៣០ ៧២៥



www.sixtysixfinance.com.kh